

Wason
PN6519
J4
W78
v.2

ASIA



Wason

PN6E19

J4 W78

V. 2

CORNELL
UNIVERSITY
LIBRARY

DATE DUE[illegible]

ini milik
SEMANGA
di tempat sejak
44 SUPARDA



East Division
Library
1000 University Avenue
Ithaca, N.Y.

ကလံ

အလှူငွေ အလှူငွေ II

အလှူငွေ

အလှူ

အလှူငွေ အလှူငွေ

အလှူငွေ

အလှူငွေ အလှူငွေ



အလှူငွေ အလှူငွေ အလှူငွေ

အလှူငွေ အလှူငွေ

အလှူငွေ အလှူငွေ

အလှူငွေ

1918.

Wirapuskala, hachet
hanging madalua

W. 271.000

101

5

ហ្ន៎

ពុំបានបង្កើនឡើយ ឬបង្កើនឡើយ ឬបង្កើនឡើយ
 ឬបង្កើនឡើយ ឬបង្កើនឡើយ ឬបង្កើនឡើយ
 ឬបង្កើនឡើយ ឬបង្កើនឡើយ ឬបង្កើនឡើយ
 ឬបង្កើនឡើយ ឬបង្កើនឡើយ ឬបង្កើនឡើយ

ពុំបានបង្កើនឡើយ ឬបង្កើនឡើយ

ពុំបានបង្កើនឡើយ ឬបង្កើនឡើយ ឬបង្កើនឡើយ
 ឬបង្កើនឡើយ ឬបង្កើនឡើយ ឬបង្កើនឡើយ

ហ្ន៎

ពុំបានបង្កើនឡើយ ឬបង្កើនឡើយ ឬបង្កើនឡើយ
 ឬបង្កើនឡើយ ឬបង្កើនឡើយ ឬបង្កើនឡើយ
 ឬបង្កើនឡើយ ឬបង្កើនឡើយ ឬបង្កើនឡើយ

ហ្ន៎

ពុំបានបង្កើនឡើយ ឬបង្កើនឡើយ ឬបង្កើនឡើយ
 ឬបង្កើនឡើយ ឬបង្កើនឡើយ ឬបង្កើនឡើយ Indj: 42 (24).

ហ្ន៎

ពុំបានបង្កើនឡើយ ឬបង្កើនឡើយ ឬបង្កើនឡើយ
 ឬបង្កើនឡើយ ឬបង្កើនឡើយ ឬបង្កើនឡើយ
 ឬបង្កើនឡើយ ឬបង្កើនឡើយ ឬបង្កើនឡើយ
 ឬបង្កើនឡើយ ឬបង្កើនឡើយ ឬបង្កើនឡើយ

၁၈၂၅ ခု၊ ဇန်နဝါရီလ ၁၀ ရက်၊ နံနက် ၈ နာရီ၊
 ၁၈၂၅ ခု၊ ဇန်နဝါရီလ ၁၀ ရက်၊ နံနက် ၈ နာရီ၊
 ၁၈၂၅ ခု၊ ဇန်နဝါရီလ ၁၀ ရက်၊ နံနက် ၈ နာရီ၊

- a. ឈាមរំពាវ ឈាមរំពាវ ឈាមរំពាវ
- b. ឈាមរំពាវ ឈាមរំពាវ ឈាមរំពាវ
- c. $\left(\begin{matrix} \text{ឈាមរំពាវ} \\ \text{ឈាមរំពាវ} \end{matrix} \right)$ ឈាមរំពាវ ឈាមរំពាវ
- d. ឈាមរំពាវ ឈាមរំពាវ ឈាមរំពាវ

Am 20. 11. 1907

[illegible][illegible]

- c. ឯកសារព្រឹត្តិបត្រនៃការអង្កេតស៊ើបអង្កេតរបស់អង្គជំនុំជម្រះ និង
របាយការណ៍។ Dier verh. 17-5,

[illegible]

- Original from
CORNELL UNIVERSITY

ហាហាហា ១

នាព្រឹត្តិការណ៍ហាហា ១ ខ្យល់បាត់ពីដំបូល ហើយបាត់ពីដំបូល
ដើម្បីទៅកាន់ដំបូល ហើយបាត់ពីដំបូល

ហាហា

អរុណភ័យបាត់ពីដំបូល ហើយបាត់ពីដំបូល ហើយបាត់ពីដំបូល
ហើយបាត់ពីដំបូល ហើយបាត់ពីដំបូល

ហាហា ហាហា ហាហា ហាហា ហាហា ហាហា

ហើយបាត់ពីដំបូល ហើយបាត់ពីដំបូល ហើយបាត់ពីដំបូល
ហើយបាត់ពីដំបូល ហើយបាត់ពីដំបូល ហើយបាត់ពីដំបូល
ហើយបាត់ពីដំបូល ហើយបាត់ពីដំបូល ហើយបាត់ពីដំបូល
ហើយបាត់ពីដំបូល ហើយបាត់ពីដំបូល ហើយបាត់ពីដំបូល

ហាហា

ហើយបាត់ពីដំបូល ហើយបាត់ពីដំបូល ហើយបាត់ពីដំបូល
ហើយបាត់ពីដំបូល ហើយបាត់ពីដំបូល ហើយបាត់ពីដំបូល
ហើយបាត់ពីដំបូល ហើយបាត់ពីដំបូល ហើយបាត់ពីដំបូល
ហើយបាត់ពីដំបូល ហើយបាត់ពីដំបូល ហើយបាត់ពីដំបូល
Otm. F. III.
150-2 v. o.

ហាហា ១

អរុណភ័យបាត់ពីដំបូល ហើយបាត់ពីដំបូល ហើយបាត់ពីដំបូល
ហើយបាត់ពីដំបូល ហើយបាត់ពីដំបូល ហើយបាត់ពីដំបូល
ហើយបាត់ពីដំបូល ហើយបាត់ពីដំបូល ហើយបាត់ពីដំបូល
ហើយបាត់ពីដំបូល ហើយបាត់ពីដំបូល ហើយបាត់ពីដំបូល
(ហើយបាត់ពីដំបូល) (ហើយបាត់ពីដំបូល) (ហើយបាត់ពីដំបូល)
Koran art 183.

សិរីព្រះបាទ

សេនាបតីនៃព្រះបាទសិរីព្រះបាទ ព្រះបាទសិរីព្រះបាទ
សេនាបតីនៃព្រះបាទសិរីព្រះបាទ

៩ ឧទាហរណ៍

ព្រះបាទសិរីព្រះបាទសិរីព្រះបាទ សេនាបតីនៃព្រះបាទសិរីព្រះបាទ
សេនាបតីនៃព្រះបាទសិរីព្រះបាទ សេនាបតីនៃព្រះបាទសិរីព្រះបាទ
សេនាបតីនៃព្រះបាទសិរីព្រះបាទ

a ព្រះបាទសិរីព្រះបាទសិរីព្រះបាទ សេនាបតីនៃព្រះបាទសិរីព្រះបាទ
សេនាបតីនៃព្រះបាទសិរីព្រះបាទ សេនាបតីនៃព្រះបាទសិរីព្រះបាទ
សេនាបតីនៃព្រះបាទសិរីព្រះបាទ សេនាបតីនៃព្រះបាទសិរីព្រះបាទ
សេនាបតីនៃព្រះបាទសិរីព្រះបាទ

b សេនាបតីនៃព្រះបាទសិរីព្រះបាទសិរីព្រះបាទ សេនាបតីនៃព្រះបាទសិរីព្រះបាទ
សេនាបតីនៃព្រះបាទសិរីព្រះបាទ សេនាបតីនៃព្រះបាទសិរីព្រះបាទ
សេនាបតីនៃព្រះបាទសិរីព្រះបាទ

c ព្រះបាទសិរីព្រះបាទសិរីព្រះបាទ សេនាបតីនៃព្រះបាទសិរីព្រះបាទ
សេនាបតីនៃព្រះបាទសិរីព្រះបាទ សេនាបតីនៃព្រះបាទសិរីព្រះបាទ
សេនាបតីនៃព្រះបាទសិរីព្រះបាទ

d សេនាបតីនៃព្រះបាទសិរីព្រះបាទសិរីព្រះបាទ សេនាបតីនៃព្រះបាទសិរីព្រះបាទ
Indj: 395 vort 67. 11.

e ព្រះបាទសិរីព្រះបាទសិរីព្រះបាទ សេនាបតីនៃព្រះបាទសិរីព្រះបាទ
សេនាបតីនៃព្រះបាទសិរីព្រះបាទ សេនាបតីនៃព្រះបាទសិរីព្រះបាទ
សេនាបតីនៃព្រះបាទសិរីព្រះបាទ

ហត្ថ ឧបាសនាបតិក្ខត្យប្បវត្ត មហេស្វរណិកាត្ថបិដកាឡ ហត្ថ
 ហត្ថឧបាសនាបតិក្ខត្យប្បវត្ត តិប្បិក្ខត្យប្បវត្ត

f ឧបាសនាបតិក្ខត្យប្បវត្ត ឧបាសនាបតិក្ខត្យប្បវត្ត ឧបាសនាបតិក្ខត្យប្បវត្ត
 ឧបាសនាបតិក្ខត្យប្បវត្ត ឧបាសនាបតិក្ខត្យប្បវត្ត ឧបាសនាបតិក្ខត្យប្បវត្ត
 ឧបាសនាបតិក្ខត្យប្បវត្ត ឧបាសនាបតិក្ខត្យប្បវត្ត ឧបាសនាបតិក្ខត្យប្បវត្ត
 ឧបាសនាបតិក្ខត្យប្បវត្ត ឧបាសនាបតិក្ខត្យប្បវត្ត ឧបាសនាបតិក្ខត្យប្បវត្ត

g ឧបាសនាបតិក្ខត្យប្បវត្ត ឧបាសនាបតិក្ខត្យប្បវត្ត ឧបាសនាបតិក្ខត្យប្បវត្ត

h ឧបាសនាបតិក្ខត្យប្បវត្ត ឧបាសនាបតិក្ខត្យប្បវត្ត ឧបាសនាបតិក្ខត្យប្បវត្ត

ហត្ថត្ថ

ឧបាសនាបតិក្ខត្យប្បវត្ត ឧបាសនាបតិក្ខត្យប្បវត្ត ឧបាសនាបតិក្ខត្យប្បវត្ត
 ឧបាសនាបតិក្ខត្យប្បវត្ត ឧបាសនាបតិក្ខត្យប្បវត្ត ឧបាសនាបតិក្ខត្យប្បវត្ត
 ឧបាសនាបតិក្ខត្យប្បវត្ត ឧបាសនាបតិក្ខត្យប្បវត្ត ឧបាសនាបតិក្ខត្យប្បវត្ត
 ឧបាសនាបតិក្ខត្យប្បវត្ត ឧបាសនាបតិក្ខត្យប្បវត្ត ឧបាសនាបតិក្ខត្យប្បវត្ត
 ឧបាសនាបតិក្ខត្យប្បវត្ត ឧបាសនាបតិក្ខត្យប្បវត្ត ឧបាសនាបតិក្ខត្យប្បវត្ត
 1844- I. 269.

a ឧបាសនាបតិក្ខត្យប្បវត្ត ឧបាសនាបតិក្ខត្យប្បវត្ត ឧបាសនាបតិក្ខត្យប្បវត្ត
 ឧបាសនាបតិក្ខត្យប្បវត្ត ឧបាសនាបតិក្ខត្យប្បវត្ត ឧបាសនាបតិក្ខត្យប្បវត្ត

ហត្ថត្ថ

ឧបាសនាបតិក្ខត្យប្បវត្ត ឧបាសនាបតិក្ខត្យប្បវត្ត ឧបាសនាបតិក្ខត្យប្បវត្ត
 ឧបាសនាបតិក្ខត្យប្បវត្ត ឧបាសនាបតិក្ខត្យប្បវត្ត ឧបាសនាបតិក្ខត្យប្បវត្ត
 ឧបាសនាបតិក្ខត្យប្បវត្ត ឧបាសនាបតិក្ខត្យប្បវត្ត ឧបាសនាបតិក្ខត្យប្បវត្ត

W. D. 1844 I. 332.

[illegible][illegible]

អំពី ប្តី ប្រពន្ធ កូន ឪពុក ម្តាយ អំពី ឈាត ភ្នំ បាភា ហេតុ ការ អរ ព្រះ រាជ កិត្តិយស

ကလေးတို့၏အသံအသွယ်ကို အသံအသွယ်အတိုင်း အသံအသွယ်အတိုင်း
အသံအသွယ်အတိုင်း အသံအသွယ်အတိုင်း အသံအသွယ်အတိုင်း

ဟိခိ

ဤသိက္ခာကတရားဗျာပါရမိတရား အတရားသံရဟတရားသံရ
တရားဟာလေ 'Oem. F. II. 314. 10.

ဟိယဟုဟော

ဟောသိက္ခာတရားအနိဗ္ဗိတံ ဟောသိက္ခာတရား ဟိယဟိ
ယဟု ဟောသိက္ခာတရား ဟုဟောသိက္ခာတရား ဟိယဟိ
သိက္ခာဟိယဟာလေ Indj. 10 (37).

ဟုဟော

တရားတရားဟိဟောဟုဟောဟိဟော ဟိဟောဟောဟောဟော
တရား အတရားတရားဟောဟောဟော? တရားတရားဟောဟောဟော
တရားဟောဟောဟောဟောဟောဟောဟောဟောဟော Indj. 8 (13).

^a ဟောဟောဟောဟောဟောဟောဟောဟောဟောဟောဟောဟောဟော
ဟောဟောဟောဟောဟောဟောဟောဟောဟောဟောဟောဟော Indj 9 (50).

ဟောဟောဟော

ဟောဟောဟောဟောဟောဟောဟောဟောဟောဟောဟောဟောဟော
ဟောဟောဟောဟောဟောဟောဟောဟောဟောဟောဟောဟော Indj. 134 (10).

ဟောဟော

ဟောဟောဟောဟောဟောဟောဟောဟောဟောဟောဟောဟောဟော

ဟောဟောဟောဟောဟောဟောဟောဟောဟောဟောဟောဟောဟော

ဟောဟောဟောဟောဟောဟောဟောဟောဟောဟောဟောဟောဟော

Tjitak ke 3 Madoeboso.

မိမိယသွၵ်းကွၵ်း

ကလၢမိမိယသွၵ်းကွၵ်းကလၢမိမိယသွၵ်းကွၵ်း

ကလၢမိမိယသွၵ်းကွၵ်းကလၢမိမိယသွၵ်းကွၵ်း

မိမိယသွၵ်းကွၵ်းကလၢမိမိယသွၵ်းကွၵ်း

ကလၢမိမိယသွၵ်းကွၵ်းကလၢမိမိယသွၵ်းကွၵ်း

ကလၢမိမိယသွၵ်းကွၵ်း

မိမိယသွၵ်းကွၵ်း

ကလၢမိမိယသွၵ်းကွၵ်းကလၢမိမိယသွၵ်းကွၵ်း

ကလၢမိမိယသွၵ်းကွၵ်းကလၢမိမိယသွၵ်းကွၵ်း

ကလၢမိမိယသွၵ်းကွၵ်း W. D. 1844-I. 268.

မိမိယသွၵ်းကွၵ်း

ကလၢမိမိယသွၵ်းကွၵ်းကလၢမိမိယသွၵ်းကွၵ်း

ကလၢမိမိယသွၵ်းကွၵ်းကလၢမိမိယသွၵ်းကွၵ်း

ကလၢမိမိယသွၵ်းကွၵ်းကလၢမိမိယသွၵ်းကွၵ်း

မိမိယသွၵ်းကွၵ်း

ကလၢမိမိယသွၵ်းကွၵ်းကလၢမိမိယသွၵ်းကွၵ်း

ကလၢမိမိယသွၵ်းကွၵ်းကလၢမိမိယသွၵ်းကွၵ်း

ကလၢမိမိယသွၵ်းကွၵ်း

^a ကလၢမိမိယသွၵ်းကွၵ်းကလၢမိမိယသွၵ်းကွၵ်း

ကလၢမိမိယသွၵ်းကွၵ်းကလၢမိမိယသွၵ်းကွၵ်း

ນ້ຳ ຫາ

1 သယံဇာတ၏ နာမည်ကို ရေးပါ။

2 မာကုစီ၏မိသားစု, မွတ်ကု, ဂျော့စဖ်, ဘေး, မာရီဂျူ
ဒေါ့မ,

3. ព្យាបាលជំងឺសាច់ដុំ

4. គេ ពេញ ទី (ត្រូវ) ជា ពេញ ហួត ឧបិដក ព្យ

5 မြို့ကုန်းကံ ငါး ဘုံ ဖြစ်ကုန်း

[illegible]

1 ឆ្នាំកាលបរិច្ឆេទនៃការបំពេញការងារនេះ

၂ သိက္ခာပာဠိစာရဏသို့ရပ် ၃၂

3 ឆ្នាំ ១០០០ ១០០០ ១០០០ ១០០០

4 א' ב' ג' ד' ה' ו' ז' ח' ט' י' יא' יב' יג' יד' טו' טז' יז' יח' יט' כ'

5 බි. තැන්පාසු ගෙඩි කැපෙන ඩි. ආර්. 2 ආර්. 2 1/2

6 ឯកសារនេះបានដកចេញពីបញ្ជីឯកសារស្រាវជ្រាវ

မံကံ

ရဲပံးရဲပာဒ်ပာဒ်မိမိရဲမာကောရဲမာမံးရဲပာဒ်ပာဒ်မိမိရဲမာ
 ရဲပာဒ်ပာဒ်မိမိရဲမာကောရဲမာမံးရဲပာဒ်ပာဒ်မိမိရဲမာ
 မံးရဲပာဒ်ပာဒ်မိမိရဲမာကောရဲမာမံးရဲပာဒ်ပာဒ်မိမိရဲမာ Indj. 17 (17).

ကမံးကမံး

ရဲပာဒ်ပာဒ်မိမိရဲမာကောရဲမာမံးရဲပာဒ်ပာဒ်မိမိရဲမာ
 ကမံးကမံးရဲပာဒ်ပာဒ်မိမိရဲမာကောရဲမာမံးရဲပာဒ်ပာဒ်မိမိရဲမာ 12 verh. 76 (9).

ကမံးကမံး

ရဲပာဒ်ပာဒ်မိမိရဲမာကောရဲမာမံးရဲပာဒ်ပာဒ်မိမိရဲမာ
 ရဲပာဒ်ပာဒ်မိမိရဲမာကောရဲမာမံးရဲပာဒ်ပာဒ်မိမိရဲမာ
 ရဲပာဒ်ပာဒ်မိမိရဲမာကောရဲမာမံးရဲပာဒ်ပာဒ်မိမိရဲမာ
 ရဲပာဒ်ပာဒ်မိမိရဲမာကောရဲမာမံးရဲပာဒ်ပာဒ်မိမိရဲမာ J. Z. L.
 Th. Majer, 64-16.

ကမံးကမံး

ကမံးကမံးရဲပာဒ်ပာဒ်မိမိရဲမာကောရဲမာမံးရဲပာဒ်ပာဒ်မိမိရဲမာ 12 verh. 76 (11)
 a ကမံးကမံးရဲပာဒ်ပာဒ်မိမိရဲမာကောရဲမာမံးရဲပာဒ်ပာဒ်မိမိရဲမာ
 ကမံးကမံးရဲပာဒ်ပာဒ်မိမိရဲမာကောရဲမာမံးရဲပာဒ်ပာဒ်မိမိရဲမာ
 ကမံးကမံးရဲပာဒ်ပာဒ်မိမိရဲမာကောရဲမာမံးရဲပာဒ်ပာဒ်မိမိရဲမာ

ကမံးကမံး

ရဲပာဒ်ပာဒ်မိမိရဲမာကောရဲမာမံးရဲပာဒ်ပာဒ်မိမိရဲမာ

a ពិស្សតិភាពិទ្ធិ ឯ ឧបទ្វីប ព្រះបាទ ប្រាសាទ ព្រះបាទ
 ឧបទ្វីប ព្រះបាទ ប្រាសាទ ព្រះបាទ ប្រាសាទ ព្រះបាទ
 ប្រាសាទ ព្រះបាទ ប្រាសាទ ព្រះបាទ ប្រាសាទ ព្រះបាទ
 ប្រាសាទ ព្រះបាទ ប្រាសាទ ព្រះបាទ ប្រាសាទ ព្រះបាទ

ព្រះបាទ ប្រាសាទ ព្រះបាទ Napolion.

ប្រាសាទ ព្រះបាទ ប្រាសាទ ព្រះបាទ ប្រាសាទ ព្រះបាទ
 ប្រាសាទ ព្រះបាទ ប្រាសាទ ព្រះបាទ ប្រាសាទ ព្រះបាទ
 un Homme Quparle deux languis deux
 homme ឯ បាទ្យៈ

ព្រះបាទ ប្រាសាទ ព្រះបាទ ប្រាសាទ ព្រះបាទ ប្រាសាទ ព្រះបាទ
 ប្រាសាទ ព្រះបាទ ប្រាសាទ ព្រះបាទ ប្រាសាទ ព្រះបាទ
 ប្រាសាទ ព្រះបាទ ប្រាសាទ ព្រះបាទ ប្រាសាទ ព្រះបាទ
 ប្រាសាទ ព្រះបាទ ប្រាសាទ ព្រះបាទ ប្រាសាទ ព្រះបាទ
 M. M. 1918 No. 4

ឯ

ប្រាសាទ ព្រះបាទ ប្រាសាទ ព្រះបាទ ប្រាសាទ ព្រះបាទ 1001
 N. I. 492, 5.

a ព្រះបាទ ប្រាសាទ ព្រះបាទ ប្រាសាទ ព្រះបាទ 1001 N. I. 492, 5.

ឯ

ព្រះបាទ ប្រាសាទ ព្រះបាទ ប្រាសាទ ព្រះបាទ ប្រាសាទ ព្រះបាទ
 ប្រាសាទ ព្រះបាទ ប្រាសាទ ព្រះបាទ ប្រាសាទ ព្រះបាទ
 ប្រាសាទ ព្រះបាទ ប្រាសាទ ព្រះបាទ ប្រាសាទ ព្រះបាទ

မြတ်ဗုဒ္ဓ၏ နိဗ္ဗာန်ရောက်ရှိမှုကို ဖော်ပြသော နိဗ္ဗာန်ရောက်ရှိမှု၏ နိဗ္ဗာန်ရောက်ရှိမှုကို

[illegible][illegible]

ကတ ဟုံဟကထာမ္ဘိဉ်ကတသုဘ၊ မသကတရဟကတရကဒကတ ဟုံဟကထာမ္ဘိ
 ရကဒရဒဒ၊ ကတရကဒပိသကတမ္ဘိဉ်ကတရကထာကတကတကတကတကတ
 ရကတရကတ၊ ဟုံပိသကတမ္ဘိဉ်ကတ W. D. 1844. I, 268-
 4 v. o.

Original from
CORNELL UNIVERSITY

မာက ၁၅

၆) ဟိုဒါလေး၊ လေးရဟာဒါမိဒါမိကျ၊ လှပကျ မိ
 ကျကလေးပါ။ ပါမိရဟာဒါမိလေးရဟာဒါမိဒါမိကျ၊ လှပကျ

a ឆ្មាំត្បូងដំរី = ឆ្មាំត្បូងដំរី = ឆ្មាំត្បូងដំរី
 ឆ្មាំត្បូងដំរី = ឆ្មាំត្បូងដំរី

၇၁ : ၇၂ : ၇၃ : ၇၄ .

[illegible]

மாலை 13

[illegible]

සංකීර්ණ

[illegible]

၇၁၁ ၂ ၇၁၈ ၂ ၇၂၂

ကုမ္ပဏီ

၇၇၂၈၈

၇၈၇၈၂

၂။ ကျွန်ုပ်တို့အတွက် အကျိုးရှိစေရန် ယူဆသော အရာများကို ဖော်ပြပါ။
 ၃။ ကျွန်ုပ်တို့၏ အတွေးအခေါ်များကို ယူဆသော အရာများကို ဖော်ပြပါ။

a' ឧបាសមាសកថាបិដកបិដក (ឧបាសមាសកថាបិដកបិដក)

កាស្យា

ឧបាសមាសកថាបិដកបិដក ឧបាសមាសកថាបិដកបិដក
 ឧបាសមាសកថាបិដកបិដក ឧបាសមាសកថាបិដកបិដក
 ឧបាសមាសកថាបិដកបិដក ឧបាសមាសកថាបិដកបិដក W. D. 1844.

I. 332.

កាស្យា ឧបាសមាសកថាបិដកបិដក

ឧបាសមាសកថាបិដកបិដក ឧបាសមាសកថាបិដកបិដក
 ឧបាសមាសកថាបិដកបិដក ឧបាសមាសកថាបិដកបិដក

a ឧបាសមាសកថាបិដកបិដក ឧបាសមាសកថាបិដកបិដក
 ឧបាសមាសកថាបិដកបិដក ឧបាសមាសកថាបិដកបិដក

b ឧបាសមាសកថាបិដកបិដក ឧបាសមាសកថាបិដកបិដក
 ឧបាសមាសកថាបិដកបិដក ឧបាសមាសកថាបិដកបិដក
 ឧបាសមាសកថាបិដកបិដក ឧបាសមាសកថាបិដកបិដក

កាស្យា ឧបាសមាសកថាបិដកបិដក

ឧបាសមាសកថាបិដកបិដក ឧបាសមាសកថាបិដកបិដក
 ឧបាសមាសកថាបិដកបិដក ឧបាសមាសកថាបិដកបិដក Indj: 44 (12).

កាស្យា

ឧបាសមាសកថាបិដកបិដក ឧបាសមាសកថាបិដកបិដក
 ឧបាសមាសកថាបិដកបិដក ឧបាសមាសកថាបិដកបិដក

Tjitak ke 4 Madoeboso.

ကတိ

ကတိသ ငိုငိုကျ ငါးပေရပ်ကတိသ ရပ်ကတိသ ရပ်ကတိသ ရပ်ကတိသ
ရပ်က Indj. 394-8.

ကတိသ

ကတိသ ရပ်ကတိသ ကတိသ ကတိသ ကတိသ ကတိသ ကတိသ ကတိသ
ကတိသ ကတိသ ကတိသ ကတိသ ကတိသ ကတိသ ကတိသ ကတိသ

ကတိသ

ကတိသ ကတိသ ကတိသ ကတိသ ကတိသ ကတိသ ကတိသ ကတိသ

ကတိသ ပြကတိသ

ကတိသ ကတိသ ကတိသ ကတိသ ကတိသ ကတိသ ကတိသ ကတိသ
ကတိသ

a ကတိသ ကတိသ ကတိသ ကတိသ ကတိသ ကတိသ ကတိသ ကတိသ
ကတိသ ကတိသ ကတိသ ကတိသ ကတိသ ကတိသ ကတိသ ကတိသ

ကတိသ

ကတိသ ကတိသ ကတိသ ကတိသ ကတိသ ကတိသ ကတိသ ကတိသ
ကတိသ ကတိသ ကတိသ ကတိသ ကတိသ ကတိသ ကတိသ ကတိသ

ကတိသ ကတိသ ကတိသ ကတိသ ကတိသ ကတိသ ကတိသ ကတိသ

ကတိသ ကတိသ ကတိသ ကတိသ ကတိသ ကတိသ ကတိသ ကတိသ
ကတိသ ကတိသ ကတိသ ကတိသ ကတိသ ကတိသ ကတိသ ကတိသ

a ကတိသ ကတိသ ကတိသ ကတိသ ကတိသ ကတိသ ကတိသ ကတိသ

ရက၏အဖွဲ့ဟူ၏။

b ဟူသောစကားများကိုလည်း ဟူသောစကားများကိုလည်း
ရက၏အဖွဲ့ဟူ၏။

ကျေးဇူးတင်

ကျေးဇူးတင်အဖွဲ့ဟူ၏။ ဟူသောစကားများကိုလည်း
ရက၏အဖွဲ့ဟူ၏။

ကျေးဇူးတင်

ရက၏အဖွဲ့ဟူ၏။ ဟူသောစကားများကိုလည်း
ရက၏အဖွဲ့ဟူ၏။

ကျေးဇူးတင်

ကျေးဇူးတင်အဖွဲ့ဟူ၏။

ကျေးဇူးတင်

ကျေးဇူးတင်အဖွဲ့ဟူ၏။ ဟူသောစကားများကိုလည်း
ကျေးဇူးတင်အဖွဲ့ဟူ၏။

ကျေးဇူးတင်

ကျေးဇူးတင်အဖွဲ့ဟူ၏။ ဟူသောစကားများကိုလည်း
ကျေးဇူးတင်အဖွဲ့ဟူ၏။

ប្រាប់បងប្អូន មេត្តាជួយគ្នា ដើម្បីឱ្យប្រជាជន
 ក្នុងតំបន់នេះ មិនមានការងាយស្រួល ឡើយ ដោយសារតែ
 មានបងប្អូន មេត្តាជួយគ្នា ដើម្បីឱ្យប្រជាជន
 មានជីវិតរស់នៅបានល្អប្រសើរឡើង។

ក្បួនសរសេរៈ ឈ្មោះអ្នកសរសេរ

ឈ្មោះអ្នកសរសេរ គឺជាអ្នកសរសេរ ដែលបាន
 សរសេរឈ្មោះអ្នកសរសេរ ដែលបាន
 សរសេរឈ្មោះអ្នកសរសេរ ដែលបាន
 សរសេរឈ្មោះអ្នកសរសេរ ដែលបាន
 សរសេរឈ្មោះអ្នកសរសេរ ដែលបាន

ក្បួនសរសេរៈ ឈ្មោះអ្នកសរសេរ

ឈ្មោះអ្នកសរសេរ គឺជាអ្នកសរសេរ ដែលបាន
 សរសេរឈ្មោះអ្នកសរសេរ ដែលបាន
 សរសេរឈ្មោះអ្នកសរសេរ ដែលបាន
 សរសេរឈ្មោះអ្នកសរសេរ ដែលបាន
 សរសេរឈ្មោះអ្នកសរសេរ ដែលបាន

ក្បួនសរសេរ

ឈ្មោះអ្នកសរសេរ គឺជាអ្នកសរសេរ ដែលបាន
 សរសេរឈ្មោះអ្នកសរសេរ ដែលបាន
 សរសេរឈ្មោះអ្នកសរសេរ ដែលបាន
 សរសេរឈ្មោះអ្នកសរសេរ ដែលបាន
 សរសេរឈ្មោះអ្នកសរសេរ ដែលបាន

ក្បួនសរសេរៈ ឈ្មោះអ្នកសរសេរ

ឈ្មោះអ្នកសរសេរ គឺជាអ្នកសរសេរ ដែលបាន
 សរសេរឈ្មោះអ្នកសរសេរ ដែលបាន
 សរសេរឈ្មោះអ្នកសរសេរ ដែលបាន
 សរសេរឈ្មោះអ្នកសរសេរ ដែលបាន
 សរសេរឈ្មោះអ្នកសរសេរ ដែលបាន

a ឈ្មោះអ្នកសរសេរ គឺជាអ្នកសរសេរ ដែលបាន
 សរសេរឈ្មោះអ្នកសរសេរ ដែលបាន
 សរសេរឈ្មោះអ្នកសរសេរ ដែលបាន
 សរសេរឈ្មោះអ្នកសរសេរ ដែលបាន
 សរសេរឈ្មោះអ្នកសរសេរ ដែលបាន

అనామకము?

၂၇၆၈

ကုမ္ပဏီ

[illegible]

၇၇၈၈

ရင်းနှီးမြှုပ်နှံမှုများအားလုံးသည် အကျိုးရှိမှုများကို ရရှိရန် ရည်ရွယ်ပြီး ဖြစ်သည်။ ထို့ကြောင့် အကျိုးရှိမှုများကို ရရှိရန် ရည်ရွယ်ပြီး ဖြစ်သည်။

ဟူ၍ ဟော

ယုံအိ

ရပ်သံယုံအိရဟံ ဟော၍ ယုံအိ

ဟော၍ verk v. ဟော၍ en ဟော၍

ရပ်သံယုံအိရဟံ ဟော၍ ယုံအိရဟံ ဟော၍
ဟော၍ ယုံအိရဟံ ဟော၍

ဟော၍

ဟော၍ ယုံအိရဟံ ဟော၍ ယုံအိရဟံ ဟော၍
ဟော၍ ယုံအိရဟံ ဟော၍ Indj. 12 (22).

ဟော၍

Zie ဟော

a ဟော၍ ယုံအိရဟံ ဟော၍ ယုံအိရဟံ ဟော၍

ဟော၍ ဟော၍

ဟော၍ ယုံအိရဟံ ဟော၍ ယုံအိရဟံ ဟော၍
ဟော၍ ယုံအိရဟံ ဟော၍ ယုံအိရဟံ ဟော၍
ဟော၍ ယုံအိရဟံ ဟော၍ ယုံအိရဟံ ဟော၍

ဟော၍

ဟော၍ ယုံအိရဟံ ဟော၍ ယုံအိရဟံ ဟော၍
ဟော၍ ယုံအိရဟံ ဟော၍ ယုံအိရဟံ ဟော၍
ဟော၍ ယုံအိရဟံ ဟော၍ ယုံအိရဟံ ဟော၍

ရသေ့ရဟန်းတော်၏အမိမိမိကျ၊ Indj. 12 (23).

ဟွေ့မ္မံ၊ ကဟွေ့မ္မံ

ကဟွေ့မ္မံတံသံသန္တိဟိတရံ၊ ရဟန်းရဟန်းတော်တို့
ရသေ့မ္မံ။

a ကဟွေ့မ္မံတံသံသန္တိဟိတရံ၊ ဝိသိတံသံသန္တိဟိတရံ။

ကဟွေ့မ္မံ

ကဟွေ့မ္မံတံသံသန္တိဟိတရံ၊ ကဟွေ့မ္မံတံသံသန္တိဟိ
တရံ။ Indj 5 (11).

ကဟွေ့မ္မံ

ရသေ့ရဟန်းတော်တို့ဟုမ္မံ၊ ကဟွေ့မ္မံတံသံသန္တိဟိ
တရံ။

ကဟွေ့မ္မံ

ကဟွေ့မ္မံတံသံသန္တိဟိတရံ၊ ကဟွေ့မ္မံတံသံသန္တိဟိ
တရံ။

ဟွေ့မ္မံ၊ သိဟွေ့မ္မံ

သိဟွေ့မ္မံတံသံသန္တိဟိတရံ၊ သိဟွေ့မ္မံတံသံသန္တိဟိ
တရံ။

a သိဟွေ့မ္မံတံသံသန္တိဟိတရံ၊ သိဟွေ့မ္မံတံသံသန္တိဟိ
တရံ။

- [illegible]

හා හා හා

အိဗြိရယာရဂေရမ္ပရကဏဒရယဗိဗ္ဗုဒ္ဓာဏာယူယာဂဇာဏာရမ္ပ
 ဓာမ္ပယျံ၊ အဓိဗိဓိဗိဓယူယာဂဇာဏာဗ္ဗရယာဒာရကဏဒယ
 ဗ္ဗုဒ္ဓိ၊ Indj.

தீபாவளி ஊர் தீபாவளி ஆகிய

၁။ ပါးစပ်အောက်တွင် ခြေထောက်အောက်တွင်
 ခြေထောက်အောက်တွင် ခြေထောက်အောက်တွင်

- a අත්පත්තිපාසය අතිවිකල්පයෙන් අත්පත්තිපාසය අත්පත්තිපාසය
අත්පත්තිපාසය අත්පත්තිපාසය අත්පත්තිපාසය අත්පත්තිපාසය
අත්පත්තිපාසය අත්පත්තිපාසය අත්පත්තිපාසය අත්පත්තිපාසය

ဟာ ကံ

အကယ်၍ နှစ်ပတ်လည်လောက်သာ ဖြစ်ပါက (= နှစ်ပတ်လည်လောက်)

Koran 96. 7.

Tjitak ke 5 Madoeboso.

[illegible]

- ਭਾਇਆਂ: ਭਾਇਆਂ ਭਾਇਆਂ

ရင်းနှီးမြှုပ်နှံမှုနှင့် အခြား အကျိုးအမြတ် ရရှိစေရန် အတွက် အခြား
 ယူနိုက်တက် ကိုယ်စားပြုသူများ၏ အကျိုးအမြတ်ကို အကျိုးအမြတ်
 ၁၆၁ (၁၀).

- a ហេតុអ្វីបានជាអ្នកបាត់បង់ប្រាក់ប្រចាំខែ ឬប្រាក់ប្រចាំឆ្នាំ ដល់អ្នកផ្សេងៗ ហើយ
អ្នកបាត់បង់ប្រាក់ដល់អ្នកផ្សេងៗ ដោយសារតែអ្វី? តើអ្នកបាត់បង់ប្រាក់ដល់អ្នកផ្សេងៗ
ដោយសារតែអ្វី?

හැඬි en හැඬ

[illegible]

[illegible]

හා හා හා

[illegible][illegible][illegible][illegible]

မိမိ၏ Kw. ကျယ်ပြန့်

မာဏုဗဒ္ဓိ

မိကက : မိကက

[illegible]

၁။ ၁။ ၂။ ၃။ ၄။ ၅။ ၆။ ၇။ ၈။ ၉။ ၁၀။ ၁၁။ ၁၂။ ၁၃။ ၁၄။ ၁၅။ ၁၆။ ၁၇။ ၁၈။ ၁၉။ ၂၀။ ၂၁။ ၂၂။ ၂၃။ ၂၄။ ၂၅။ ၂၆။ ၂၇။ ၂၈။ ၂၉။ ၃၀။ ၃၁။ ၃၂။ ၃၃။ ၃၄။ ၃၅။ ၃၆။ ၃၇။ ၃၈။ ၃၉။ ၄၀။ ၄၁။ ၄၂။ ၄၃။ ၄၄။ ၄၅။ ၄၆။ ၄၇။ ၄၈။ ၄၉။ ၅၀။ ၅၁။ ၅၂။ ၅၃။ ၅၄။ ၅၅။ ၅၆။ ၅၇။ ၅၈။ ၅၉။ ၆၀။ ၆၁။ ၆၂။ ၆၃။ ၆၄။ ၆၅။ ၆၆။ ၆၇။ ၆၈။ ၆၉။ ၇၀။ ၇၁။ ၇၂။ ၇၃။ ၇၄။ ၇၅။ ၇၆။ ၇၇။ ၇၈။ ၇၉။ ၈၀။ ၈၁။ ၈၂။ ၈၃။ ၈၄။ ၈၅။ ၈၆။ ၈၇။ ၈၈။ ၈၉။ ၉၀။ ၉၁။ ၉၂။ ၉၃။ ၉၄။ ၉၅။ ၉၆။ ၉၇။ ၉၈။ ၉၉။ ၁၀၀။

၁။ ရှေးက နှစ်စဉ် နတ်သမီးတို့ နတ်မိဖုရားတို့ နတ်မိမိမိတို့ နတ်မိမိမိတို့ နတ်မိမိမိတို့
 ၂။ နတ်မိမိမိတို့ နတ်မိမိမိတို့ နတ်မိမိမိတို့ နတ်မိမိမိတို့ နတ်မိမိမိတို့

၁၀၀၁ နှစ်မှစ၍ ၁၀၀၂ နှစ်အထိ နှစ်စဉ် နှစ်စဉ် နှစ်စဉ်
 ၁၀၀၁ နှစ်မှစ၍ ၁၀၀၂ နှစ်အထိ နှစ်စဉ် နှစ်စဉ် နှစ်စဉ် 1001 N
 II. 301. 5. v o.

[illegible]

អរហន្តិវិភាគ្យតាមរូប (ញាតាញាតា) ថេរោសាសនាប្រ
 មុខនាមៈ មុខនាមៈ មុខនាមៈ មុខនាមៈ មុខនាមៈ

[illegible][illegible][illegible]

သ(ဗုဒ္ဓ) ပါရမီတရားတရားတရား အတိုင်းပါရမီတရားတရားတရား

a. သိယသရက္ခမဏ္ဍဝိဇီ၊ ဂဟဿဗုက္ခမိန္ဒြိတ္တမူလိဝိန္ဒရ
ရက္ခဝိဇ္ဇာမဗုက္ခ။

අප අයුරු අප පාසුටු වූ විශ්වාසය නිසා හැමෝම අනතු
 රකට ලක් වූ අතර අප කෙරෙහි පාසු විශ්වාසය බැරවීම නිසා
 ඉන්ද්‍රිය විභවයෙන් මිත්‍රයා සහ අයුරු Bv. 1914 No. 75.

۷۷۳

ရပ်ဘက်ရဲဘဲထိမှပစ်ရဲမဟန်၊ ရပ်ဘက်ထိမိကျ ထိ
မိကဒီပစ်မိကျ၊

၁၅၈

a ឧបត្ថម្ភការណ៍ របស់រដ្ឋបាលក្រុងស្រីសោភ័ណ្ឌ ក្នុងការអនុវត្តកិច្ចសន្យាសហប្រតិបត្តិការ
រវាងរដ្ឋបាលក្រុងស្រីសោភ័ណ្ឌ និងសហគមន៍

b ដូចជាអ្វីដែលមាននៅក្នុងក្របខណ្ឌនៃការអភិវឌ្ឍន៍

c # ۷۷ # # ۹۸۱۲

d D. K. 1917 No. 3.

ព្រះបាទ ជ័យវរ្ម័ន ទី៧

សាសនាធម៌ព្រះពុទ្ធិព្រះមហាក្សត្រ ព្រះបាទ ជ័យវរ្ម័ន ទី៧
ព្រះបាទ ជ័យវរ្ម័ន ទី៧ ព្រះបាទ ជ័យវរ្ម័ន ទី៧

ព្រះបាទ ជ័យវរ្ម័ន ទី៧

ព្រះបាទ ជ័យវរ្ម័ន ទី៧ ព្រះបាទ ជ័យវរ្ម័ន ទី៧ 1001 N. I.
362-5

ព្រះបាទ ជ័យវរ្ម័ន ទី៧

ព្រះបាទ ជ័យវរ្ម័ន ទី៧ ព្រះបាទ ជ័យវរ្ម័ន ទី៧ Indj. 9 (34).

a សាសនាធម៌ព្រះពុទ្ធិព្រះមហាក្សត្រ ព្រះបាទ ជ័យវរ្ម័ន ទី៧
ព្រះបាទ ជ័យវរ្ម័ន ទី៧ ព្រះបាទ ជ័យវរ្ម័ន ទី៧ ព្រះបាទ ជ័យវរ្ម័ន ទី៧

ព្រះបាទ ជ័យវរ្ម័ន ទី៧

ព្រះបាទ ជ័យវរ្ម័ន ទី៧ ព្រះបាទ ជ័យវរ្ម័ន ទី៧ T. P. 1909 No. 79.

ព្រះបាទ ជ័យវរ្ម័ន ទី៧

ព្រះបាទ ជ័យវរ្ម័ន ទី៧ ព្រះបាទ ជ័យវរ្ម័ន ទី៧ ព្រះបាទ ជ័យវរ្ម័ន ទី៧

බි (ළු) ක

a ប៉ះពាល់ដល់ការអភិវឌ្ឍន៍ប្រជាជនក្នុងតំបន់។ ការអភិវឌ្ឍន៍ប្រជាជនក្នុងតំបន់ ត្រូវបានកំណត់ដោយការអភិវឌ្ឍន៍ប្រជាជនក្នុងតំបន់។

ឯករាជ្យនៃប្រជាជនកម្ពុជា គឺជាមូលដ្ឋាននៃការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។

[illegible]

a ហេតុអ្វីអ្នកបានឃើញដំណើរការនេះហេតុអ្វី? ឬហេតុអ្វីបានជាអ្នកបានឃើញការកើនឡើងនៃការប្រើប្រាស់ប្រព័ន្ធនេះ? ហេតុអ្វីបានជាអ្នកបានឃើញការកើនឡើងនៃការប្រើប្រាស់ប្រព័ន្ធនេះ?

- Original from
CORNELL UNIVERSITY

ရဟံသာနိရုဏ်ဒါယိကံ နိရုဏ်ဒါယိကံ နိရုဏ်ဒါယိကံ
နိရုဏ်ဒါယိကံ နိရုဏ်ဒါယိကံ နိရုဏ်ဒါယိကံ

သိက်

ဟံသာနိရုဏ်ဒါယိကံ နိရုဏ်ဒါယိကံ Indj. 9 (26).

ဟံသာနိရုဏ်ဒါယိကံ

ရဟံသာနိရုဏ်ဒါယိကံ နိရုဏ်ဒါယိကံ နိရုဏ်ဒါယိကံ
ဟံသာနိရုဏ်ဒါယိကံ နိရုဏ်ဒါယိကံ နိရုဏ်ဒါယိကံ
ဟံသာနိရုဏ်ဒါယိကံ နိရုဏ်ဒါယိကံ နိရုဏ်ဒါယိကံ
ဟံသာနိရုဏ်ဒါယိကံ နိရုဏ်ဒါယိကံ နိရုဏ်ဒါယိကံ

ဟံသာနိရုဏ်ဒါယိကံ

ရဟံသာနိရုဏ်ဒါယိကံ နိရုဏ်ဒါယိကံ နိရုဏ်ဒါယိကံ
ဟံသာနိရုဏ်ဒါယိကံ နိရုဏ်ဒါယိကံ နိရုဏ်ဒါယိကံ
ဟံသာနိရုဏ်ဒါယိကံ နိရုဏ်ဒါယိကံ နိရုဏ်ဒါယိကံ
ဟံသာနိရုဏ်ဒါယိကံ နိရုဏ်ဒါယိကံ နိရုဏ်ဒါယိကံ

ဟံသာနိရုဏ်ဒါယိကံ

ဟံသာနိရုဏ်ဒါယိကံ နိရုဏ်ဒါယိကံ 12 verh, 175 (1)

ဟံသာနိရုဏ်ဒါယိကံ

ရဟံသာနိရုဏ်ဒါယိကံ နိရုဏ်ဒါယိကံ နိရုဏ်ဒါယိကံ
ဟံသာနိရုဏ်ဒါယိကံ နိရုဏ်ဒါယိကံ နိရုဏ်ဒါယိကံ
ဟံသာနိရုဏ်ဒါယိကံ နိရုဏ်ဒါယိကံ နိရုဏ်ဒါယိကံ
ဟံသာနိရုဏ်ဒါယိကံ နိရုဏ်ဒါယိကံ နိရုဏ်ဒါယိကံ
ဟံသာနိရုဏ်ဒါယိကံ Indj. 17 (16).

សំពត់ ក្រហម សំពត់ ក្រហម

ប្រាស ប្រាស ប្រាស ប្រាស ប្រាស ប្រាស ប្រាស ប្រាស
ប្រាស ប្រាស ប្រាស ប្រាស ប្រាស ប្រាស ប្រាស ប្រាស

ក្រហម ក្រហម ក្រហម ក្រហម ក្រហម ក្រហម

ក្រហម ក្រហម ក្រហម ក្រហម ក្រហម ក្រហម ក្រហម ក្រហម
ក្រហម

ក្រហម ក្រហម ក្រហម ក្រហម ក្រហម ក្រហម ក្រហម ក្រហម
ក្រហម ក្រហម ក្រហម ក្រហម ក្រហម ក្រហម ក្រហម ក្រហម
ក្រហម ក្រហម ក្រហម ក្រហម ក្រហម ក្រហម ក្រហម ក្រហម
ក្រហម ក្រហម ក្រហម ក្រហម ក្រហម ក្រហម ក្រហម ក្រហម
ក្រហម ក្រហម ក្រហម ក្រហម ក្រហម ក្រហម ក្រហម ក្រហម
ក្រហម ក្រហម ក្រហម ក្រហម ក្រហម ក្រហម ក្រហម ក្រហម

ក្រហម

Het zijde de dechtste vreuchten niet waar de wespen aan-

kagen ក្រហម ក្រហម ក្រហម ក្រហម ក្រហម ក្រហម ក្រហម ក្រហម

ក្រហម ក្រហម ក្រហម ក្រហម ក្រហម ក្រហម ក្រហម ក្រហម
ក្រហម ក្រហម ក្រហម ក្រហម ក្រហម ក្រហម ក្រហម ក្រហម
ក្រហម ក្រហម ក្រហម ក្រហម ក្រហម ក្រហម ក្រហម ក្រហម
ក្រហម ក្រហម ក្រហម ក្រហម ក្រហម ក្រហម ក្រហម ក្រហម
ក្រហម ក្រហម ក្រហម ក្រហម ក្រហម ក្រហម ក្រហម ក្រហម
ក្រហម ក្រហម ក្រហម ក្រហម ក្រហម ក្រហម ក្រហម ក្រហម

Dj. K. 1916 No. 31. door R. Ng. Wongs-

பல நாட்கள்

[illegible]

பாஜி

ကျေးဇူးတင်စွာဖြင့် ဤစာချုပ်ကို ရက်စွဲပါရက်၊ မြန်မာနိုင်ငံတော်၊ ရန်ကုန်မြို့တွင်
 ပြုစုခဲ့ပါသည်။

விவாகரண ஆணை

ဘဏ္ဍာရေးဝန်ကြီးရုံးက နေပြည်တော်တွင်းရှိ အစိုးရအုံကြွယ်၍ မြို့တော်မူရာတွင်

ကျမ်းဂါများကို ရေးသားခဲ့သည်။

பி.ந.ஹ.பிரபி.ந.ஹ.

[illegible]

३५५

၁။ အထွေထွေအကျဉ်းချုပ်
 ၂။ အကျဉ်းချုပ်အကျဉ်းချုပ်
 ၃။ အကျဉ်းချုပ်အကျဉ်းချုပ်
 ၄။ အကျဉ်းချုပ်အကျဉ်းချုပ်
 ၅။ အကျဉ်းချုပ်အကျဉ်းချုပ်
 ၆။ အကျဉ်းချုပ်အကျဉ်းချုပ်
 ၇။ အကျဉ်းချုပ်အကျဉ်းချုပ်
 ၈။ အကျဉ်းချုပ်အကျဉ်းချုပ်
 ၉။ အကျဉ်းချုပ်အကျဉ်းချုပ်
 ၁၀။ အကျဉ်းချုပ်အကျဉ်းချုပ်

ရမ္မာဘေသာယာ Indj. 20 (26).

ဟေး ဟေး

ရမ်းဟေးဟေး ဟေးဟေး ဟေးဟေး ဟေးဟေး Indj.

a ဟေးဟေး ဟေးဟေး ဟေးဟေး ဟေးဟေး ဟေးဟေး ဟေးဟေး 1001 N. II. 276-8.

b ဟေးဟေး ဟေးဟေး ဟေးဟေး ဟေးဟေး ဟေးဟေး Oem. F. 180-4.

ဟေး

ဟေးဟေး ဟေးဟေး zie ဟေး

ဟေး

ဟေးဟေး ဟေးဟေး ဟေးဟေး ဟေးဟေး P. R. II. 39-5.

ဟေး ဟေး

ဟေးဟေး ဟေးဟေး ဟေးဟေး ဟေးဟေး ဟေးဟေး ဟေးဟေး ဟေးဟေး ဟေးဟေး

ဟေး ဟေး

ဟေးဟေး ဟေးဟေး ဟေးဟေး ဟေးဟေး ဟေးဟေး

- តិរិសីន ឧប្បិដ្ឋិស្ស បរមេស្វរេន បរិយេសេសេ បរមេស្វរេន ។
 ។ បិប្បសេសិសីន បរិយេសេសេ បរមេស្វរេន បរិយេសេសេ បរមេស្វរេន ។
 តិរិសីន បរិយេសេសេ បរមេស្វរេន ។

បរិយេសេសេ

តិរិសីន ឧប្បិដ្ឋិស្ស បរមេស្វរេន បរិយេសេសេ បរមេស្វរេន ។
 បរិយេសេសេ បរមេស្វរេន បរិយេសេសេ បរមេស្វរេន បរិយេសេសេ បរមេស្វរេន ។
 តិរិសីន ឧប្បិដ្ឋិស្ស បរមេស្វរេន បរិយេសេសេ បរមេស្វរេន ។
 បរិយេសេសេ បរមេស្វរេន បរិយេសេសេ បរមេស្វរេន បរិយេសេសេ បរមេស្វរេន ។
 បរិយេសេសេ បរមេស្វរេន បរិយេសេសេ បរមេស្វរេន បរិយេសេសេ បរមេស្វរេន ។
 បរិយេសេសេ បរមេស្វរេន បរិយេសេសេ បរមេស្វរេន បរិយេសេសេ បរមេស្វរេន ។

បរិយេសេសេ

តិរិសីន ឧប្បិដ្ឋិស្ស បរមេស្វរេន បរិយេសេសេ បរមេស្វរេន ។
 បរិយេសេសេ បរមេស្វរេន បរិយេសេសេ បរមេស្វរេន បរិយេសេសេ បរមេស្វរេន ។
 បរិយេសេសេ បរមេស្វរេន បរិយេសេសេ បរមេស្វរេន បរិយេសេសេ បរមេស្វរេន ។
 បរិយេសេសេ បរមេស្វរេន បរិយេសេសេ បរមេស្វរេន បរិយេសេសេ បរមេស្វរេន ។

បរិយេសេសេ

តិរិសីន ឧប្បិដ្ឋិស្ស បរមេស្វរេន បរិយេសេសេ បរមេស្វរេន ។
 បរិយេសេសេ បរមេស្វរេន បរិយេសេសេ បរមេស្វរេន បរិយេសេសេ បរមេស្វរេន ។
 បរិយេសេសេ បរមេស្វរេន បរិយេសេសេ បរមេស្វរេន បរិយេសេសេ បរមេស្វរេន ។
 បរិយេសេសេ បរមេស្វរេន បរិយេសេសេ បរមេស្វរេន បរិយេសេសេ បរមេស្វរេន ។

Tjitak ke 7 Madoeboso.

၇ ဝဲဒါလဲၤ ဟံးအိၣ်ကတိၣ် ဝဲဒါလဲၤ ဟံးအိၣ်ကတိၣ် ဝဲဒါလဲၤ ဟံးအိၣ်ကတိၣ်
၈ ဝဲဒါလဲၤ ဟံးအိၣ်ကတိၣ် ဝဲဒါလဲၤ ဟံးအိၣ်ကတိၣ် ဝဲဒါလဲၤ ဟံးအိၣ်ကတိၣ်

- [illegible]

ရည်အရင်းနှီးမြှုပ်နှံမှုကြေးငွေများကို အသုံးပြုနိုင်စေရန် ရည်ရွယ်ချက်ဖြင့်
အောက်ဖော်ပြပါအတိုင်း ချမှတ်ထားသည်။

ព្រះសិរីសោភ័ណ

នាពិធីបុណ្យបុណ្យ ព្រះសិរីសោភ័ណ ព្រះសិរីសោភ័ណ ព្រះសិរីសោភ័ណ
ព្រះសិរីសោភ័ណ ព្រះសិរីសោភ័ណ ព្រះសិរីសោភ័ណ ព្រះសិរីសោភ័ណ
ព្រះសិរីសោភ័ណ ព្រះសិរីសោភ័ណ ព្រះសិរីសោភ័ណ ព្រះសិរីសោភ័ណ

ព្រះសុភោគ

ព្រះសុភោគ ព្រះសុភោគ ព្រះសុភោគ ព្រះសុភោគ ព្រះសុភោគ ព្រះសុភោគ

ព្រះសុភោគ

ព្រះសុភោគ ព្រះសុភោគ ព្រះសុភោគ ព្រះសុភោគ ព្រះសុភោគ ព្រះសុភោគ
ព្រះសុភោគ ព្រះសុភោគ ព្រះសុភោគ ព្រះសុភោគ ព្រះសុភោគ ព្រះសុភោគ

ព្រះសុភោគ

ព្រះសុភោគ ព្រះសុភោគ ព្រះសុភោគ ព្រះសុភោគ ព្រះសុភោគ ព្រះសុភោគ
ព្រះសុភោគ ព្រះសុភោគ ព្រះសុភោគ ព្រះសុភោគ ព្រះសុភោគ ព្រះសុភោគ
ព្រះសុភោគ ព្រះសុភោគ ព្រះសុភោគ ព្រះសុភោគ ព្រះសុភោគ ព្រះសុភោគ
ព្រះសុភោគ ព្រះសុភោគ ព្រះសុភោគ ព្រះសុភោគ ព្រះសុភោគ ព្រះសុភោគ

ព្រះសុភោគ

ព្រះសុភោគ ព្រះសុភោគ ព្រះសុភោគ ព្រះសុភោគ ព្រះសុភោគ ព្រះសុភោគ
ព្រះសុភោគ ព្រះសុភោគ ព្រះសុភោគ ព្រះសុភោគ ព្រះសុភោគ ព្រះសុភោគ
ព្រះសុភោគ ព្រះសុភោគ ព្រះសុភោគ ព្រះសុភោគ ព្រះសុភោគ ព្រះសុភោគ
ព្រះសុភោគ ព្រះសុភោគ ព្រះសុភោគ ព្រះសុភោគ ព្រះសុភោគ ព្រះសុភោគ

Generated at Columbia University on 2025-02-06 14:50 GMT / https://hdl.handle.net/2027/coo.31924073049433
Public Domain in the United States; Google-digitized / http://www.hathitrust.org/access_use#pd-us-google

Wm. H. H. H.

[illegible][illegible]

... ຫຼັກ ຫຼັກ

[illegible]

പാതയ്ക്കു: നാപാതയുലാകൂ

[illegible]

လယ်ယာကျွေးမွေးရေးနှင့် သစ်တောရေးရာ

[illegible]

എസ്.എസ്.എസ്.

ရတနာကျွတ်ပံးပါဠိရွှေပစ္စယမဂ်္ဂါန္တိပ္ပက္ခိကရတနာ
အဘူဝ။ Oem. F. I. 51-3.

[illegible]

ကမ္ဘာ့ဂုဏ်ထူးဆောင်များအဖွဲ့ချုပ်မှ ဦးစီးသော ကမ္ဘာ့
ပညာရေးနှင့် သိပ္ပံနည်းကျ အားလုံး၏ ပါဝင်မှုဖြင့်

[illegible]

၁။ အသံ ဟု မှတ်ယူ ပုံတို့ကို တွေ့ရလျှင် ထိုအသံများကို စာတည်း
 ကျမ်းဂန်များ၏ အောက်တွင် ရေးထိုးပေးပါ။ Wie kult
 voor een ander graaft balt er zelfs in Br. 1916 No. 40.

[illegible]

ရတနာရွှေကမ္ဘာကပညာပီပေါ်၊ ဘုရားရွှေကမ္ဘာကမ္ဘာရွှေ
ပျိုရတနာ ပိစာရကညာဏ်ကပညာရွှေကမ္ဘာကမ္ဘာရွှေ
ရတနာရွှေကမ္ဘာကပညာပီပေါ်၊ ဘုရားရွှေကမ္ဘာကမ္ဘာရွှေ

|| វិទ្យុនាមសម្បត្តិ ។ ពុទ្ធបរិវារ ។ ពុទ្ធបរិវារ ។ ពុទ្ធបរិវារ ។
ពុទ្ធបរិវារ ។ ពុទ្ធបរិវារ ។ ពុទ្ធបរិវារ ។

[illegible]

ឧប្បន្ទនាឲ្យបាបាមីនាមាត្រាប្រឆាំងនឹងប្រព្រឹត្តិការណ៍
 បាបាមីនាឧប្បន្ទនាឲ្យបាបាមីនាមាត្រាប្រឆាំងនឹងប្រព្រឹត្តិការណ៍
 បាបាមីនាឧប្បន្ទនាឲ្យបាបាមីនាមាត្រាប្រឆាំងនឹងប្រព្រឹត្តិការណ៍

[illegible]

Tjitak ke 8 Madoeboso.

Zie $\eta \eta 2 \eta : \eta \eta \eta \eta \eta \eta$

- Original from
CORNELL UNIVERSITY

တေဉ်တေ အသွယ်တေ သိတေ တေတေတေတေတေတေတေတေတေ
 တေ အသွယ် တေတေတေတေတေတေတေတေတေတေတေတေတေ
 တေတေတေတေတေတေတေတေတေတေတေတေတေတေတေ
 တေတေတေတေတေတေတေတေတေတေတေတေတေတေတေ
 တေတေတေတေတေတေတေတေတေတေတေတေတေတေတေ
 W. D. 18'4 I. 333.

ဟဟသိဉ်

တေတေတေတေတေတေတေတေတေတေတေတေတေတေတေ
 တေတေတေတေတေတေတေတေတေတေတေတေတေတေတေ
 တေတေတေတေတေတေတေတေတေတေတေတေတေတေတေ
 တေတေတေတေတေတေတေတေတေတေတေတေတေတေတေ

ဟဟဟ

တေတေတေတေတေတေတေတေတေတေတေတေတေတေတေ
 တေတေတေတေတေတေတေတေတေတေတေတေတေတေတေ
 တေတေတေတေတေတေတေတေတေတေတေတေတေတေတေ
 တေတေတေတေတေတေတေတေတေတေတေတေတေတေတေ

ဟဟဟဟ

တေတေတေတေတေတေတေတေတေတေတေတေတေတေတေ
 တေတေတေတေတေတေတေတေတေတေတေတေတေတေတေ
 တေတေတေတေတေတေတေတေတေတေတေတေတေတေတေ
 Oem. F. II.
 208. 4.

ဟဟဟ

တေတေတေတေတေတေတေတေတေတေတေတေတေတေတေ

ពាក្យបង្កើតឡើងពីពាក្យដើម ឈ្មោះពាក្យដើម ឈ្មោះ
ពាក្យបង្កើត ឬពាក្យបង្កើតឡើងពីពាក្យដើម ឬពាក្យបង្កើត
ពីពាក្យដើម

- a. ពាក្យដើមដែលបានប្រើប្រាស់ក្នុងកិច្ចសន្យា Dj.
K. 1917. No. 117.

ឬពាក្យបង្កើតដែលបានប្រើប្រាស់ក្នុងកិច្ចសន្យា
ឬពាក្យបង្កើតដែលបានប្រើប្រាស់ក្នុងកិច្ចសន្យា
ឬពាក្យបង្កើតដែលបានប្រើប្រាស់ក្នុងកិច្ចសន្យា
ឬពាក្យបង្កើតដែលបានប្រើប្រាស់ក្នុងកិច្ចសន្យា
ឬពាក្យបង្កើតដែលបានប្រើប្រាស់ក្នុងកិច្ចសន្យា

- b. ពាក្យបង្កើតដែលបានប្រើប្រាស់ក្នុងកិច្ចសន្យា
ឬពាក្យបង្កើតដែលបានប្រើប្រាស់ក្នុងកិច្ចសន្យា
ឬពាក្យបង្កើតដែលបានប្រើប្រាស់ក្នុងកិច្ចសន្យា
ឬពាក្យបង្កើតដែលបានប្រើប្រាស់ក្នុងកិច្ចសន្យា
ឬពាក្យបង្កើតដែលបានប្រើប្រាស់ក្នុងកិច្ចសន្យា

ឬពាក្យបង្កើតដែលបានប្រើប្រាស់ក្នុងកិច្ចសន្យា
ឬពាក្យបង្កើតដែលបានប្រើប្រាស់ក្នុងកិច្ចសន្យា
ឬពាក្យបង្កើតដែលបានប្រើប្រាស់ក្នុងកិច្ចសន្យា
ឬពាក្យបង្កើតដែលបានប្រើប្រាស់ក្នុងកិច្ចសន្យា
ឬពាក្យបង្កើតដែលបានប្រើប្រាស់ក្នុងកិច្ចសន្យា

- c. ពាក្យបង្កើតដែលបានប្រើប្រាស់ក្នុងកិច្ចសន្យា
ឬពាក្យបង្កើតដែលបានប្រើប្រាស់ក្នុងកិច្ចសន្យា
ឬពាក្យបង្កើតដែលបានប្រើប្រាស់ក្នុងកិច្ចសន្យា
ឬពាក្យបង្កើតដែលបានប្រើប្រាស់ក្នុងកិច្ចសន្យា
ឬពាក្យបង្កើតដែលបានប្រើប្រាស់ក្នុងកិច្ចសន្យា

ឬពាក្យបង្កើតដែលបានប្រើប្រាស់ក្នុងកិច្ចសន្យា
ឬពាក្យបង្កើតដែលបានប្រើប្រាស់ក្នុងកិច្ចសន្យា
ឬពាក្យបង្កើតដែលបានប្រើប្រាស់ក្នុងកិច្ចសន្យា
ឬពាក្យបង្កើតដែលបានប្រើប្រាស់ក្នុងកិច្ចសន្យា
ឬពាក្យបង្កើតដែលបានប្រើប្រាស់ក្នុងកិច្ចសន្យា

မာရ်ဗာ

ཡེ་ཤུ་ཅུ་

பாஷாபாஷா நகர்

Digitized by Google

എവിടെ

[illegible]

- [illegible]

အကုန်

[illegible]

အေ နီ ကျ

[illegible]

Oem. F.

[illegible][illegible]

॥ ဟေဿ် ဝိသဒ္ဓါသီလကံ ဟေဿ် ဝိသဒ္ဓါသီလကံ ဟေဿ် ဝိသဒ္ဓါသီလကံ
 ဟေဿ် ဝိသဒ္ဓါသီလကံ ဟေဿ် ဝိသဒ္ဓါသီလကံ ဟေဿ် ဝိသဒ္ဓါသီလကံ
 ဟေဿ် ဝိသဒ္ဓါသီလကံ ဟေဿ် ဝိသဒ္ဓါသီလကံ ဟေဿ် ဝိသဒ္ဓါသီလကံ

W. D. 1844-13. 8 v. o.

[illegible]

[illegible]

door E. Moodij.

[illegible]

Tjitak ke 9 Madoeboso.

အလှူအတန်း

ဝိသုဒ္ဓိ: အလှူအတန်း ဝိသုဒ္ဓိ ဝိသုဒ္ဓိ ဝိသုဒ္ဓိ ဝိသုဒ္ဓိ
 ဝိသုဒ္ဓိ ဝိသုဒ္ဓိ ဝိသုဒ္ဓိ ဝိသုဒ္ဓိ ဝိသုဒ္ဓိ ဝိသုဒ္ဓိ ဝိသုဒ္ဓိ ဝိသုဒ္ဓိ

အလှူအတန်း အလှူအတန်း

အလှူအတန်း အလှူအတန်း အလှူအတန်း အလှူအတန်း
 အလှူအတန်း အလှူအတန်း အလှူအတန်း အလှူအတန်း
 အလှူအတန်း အလှူအတန်း အလှူအတန်း အလှူအတန်း
 အလှူအတန်း အလှူအတန်း အလှူအတန်း အလှူအတန်း
 အလှူအတန်း အလှူအတန်း အလှူအတန်း အလှူအတန်း
 အလှူအတန်း အလှူအတန်း အလှူအတန်း အလှူအတန်း
 အလှူအတန်း အလှူအတန်း အလှူအတန်း အလှူအတန်း
 အလှူအတန်း အလှူအတန်း အလှူအတန်း အလှူအတန်း

အလှူအတန်း III. R. Ms. H.

အလှူအတန်း အလှူအတန်း အလှူအတန်း အလှူအတန်း
 အလှူအတန်း အလှူအတန်း အလှူအတန်း အလှူအတန်း
 အလှူအတန်း အလှူအတန်း အလှူအတန်း အလှူအတန်း
 အလှူအတန်း အလှူအတန်း အလှူအတန်း အလှူအတန်း
 အလှူအတန်း အလှူအတန်း အလှူအတန်း အလှူအတန်း
 အလှူအတန်း အလှူအတန်း အလှူအတန်း အလှူအတန်း
 အလှူအတန်း အလှူအတန်း အလှူအတန်း အလှူအတန်း
 အလှူအတန်း အလှူအတန်း အလှူအတန်း အလှူအတန်း

အလှူအတန်း R. ms. H. အလှူအတန်း III. အလှူအတန်း
 အလှူအတန်း အလှူအတန်း အလှူအတန်း အလှူအတန်း
 အလှူအတန်း အလှူအတန်း အလှူအတန်း အလှူအတန်း
 အလှူအတန်း အလှူအတန်း အလှူအတန်း အလှူအတန်း

Generated at Columbia University on 2025-02-06 14:50 GMT / https://hdl.handle.net/2027/coo.31924073049433
 Public Domain in the United States; Google-digitized / http://www.hathitrust.org/access_use#pd-us-google

ဤစုံစုံလင်လင်တို့ကို ပြုလုပ်၍ အိမ်ထောင်ရေးနှင့် ပတ်သက်သည့်
အချက်အလက်များကို ရှင်းလင်းပြောဆိုရန် ရည်ရွယ်ချက်ဖြင့် ရေးသားခဲ့သည်။

အကျဉ်းချုပ် အကျဉ်းချုပ်

အချက်အလက်များကို စုံစုံလင်လင်တို့ကို ပြုလုပ်၍ အိမ်ထောင်ရေးနှင့် ပတ်သက်သည့်
အချက်အလက်များကို ရှင်းလင်းပြောဆိုရန် ရည်ရွယ်ချက်ဖြင့် ရေးသားခဲ့သည်။

- a. အချက်အလက်များကို စုံစုံလင်လင်တို့ကို ပြုလုပ်၍ အိမ်ထောင်ရေးနှင့် ပတ်သက်သည့်
အချက်အလက်များကို ရှင်းလင်းပြောဆိုရန် ရည်ရွယ်ချက်ဖြင့် ရေးသားခဲ့သည်။

အကြောင်းအရာ

အချက်အလက်များကို စုံစုံလင်လင်တို့ကို ပြုလုပ်၍ အိမ်ထောင်ရေးနှင့် ပတ်သက်သည့်
အချက်အလက်များကို ရှင်းလင်းပြောဆိုရန် ရည်ရွယ်ချက်ဖြင့် ရေးသားခဲ့သည်။

အကျဉ်းချုပ် အကျဉ်းချုပ်

အချက်အလက်များကို စုံစုံလင်လင်တို့ကို ပြုလုပ်၍ အိမ်ထောင်ရေးနှင့် ပတ်သက်သည့်
အချက်အလက်များကို ရှင်းလင်းပြောဆိုရန် ရည်ရွယ်ချက်ဖြင့် ရေးသားခဲ့သည်။

(E) ၈၇ ၈၈

[illegible][illegible]

a) ausgangspunkt zie

என்று

Sing. P. verh 209-2.

[illegible]

என்க

ကျေးဇူးတင်အပ်ကြောင်းကို အထောက်အကူပြုရန် နေရာချထားပေးခဲ့ပါသည်။

- [illegible]

අයිඩියා

၂၀၁၈-၁၉၁၉ ခု Ar. ခုနှစ်မှ ၁၉၁၉-၂၀၂၀ ခုနှစ်

എണ്ണ: അഞ്ചു എണ്ണ

၁။ အရှေ့တောင်အာရှတိုက်ရှိ အရှေ့တောင်အာရှတိုက်ရှိ အရှေ့တောင်အာရှတိုက်ရှိ အရှေ့တောင်အာရှတိုက်ရှိ
 ၂။ အရှေ့တောင်အာရှတိုက်ရှိ အရှေ့တောင်အာရှတိုက်ရှိ အရှေ့တောင်အာရှတိုက်ရှိ အရှေ့တောင်အာရှတိုက်ရှိ
 ၃။ အရှေ့တောင်အာရှတိုက်ရှိ အရှေ့တောင်အာရှတိုက်ရှိ အရှေ့တောင်အာရှတိုက်ရှိ အရှေ့တောင်အာရှတိုက်ရှိ

ရဟန္တာသံဃာတို့သည် နေရာတော်များ၌ နေထိုင်ကြပြီး
 ရဟန္တာသံဃာတို့သည် နေရာတော်များ၌ နေထိုင်ကြပြီး
 ရဟန္တာသံဃာတို့သည် နေရာတော်များ၌ နေထိုင်ကြပြီး
 ရဟန္တာသံဃာတို့သည် နေရာတော်များ၌ နေထိုင်ကြပြီး

အာဇာနည်အလှူ Ar. = နံကရဟန္တာ

နံကရဟန္တာအလှူအား နိဗ္ဗာန်သို့ ပို့ဆောင်ရာ၌
 နိဗ္ဗာန်သို့ ပို့ဆောင်ရာ၌ နိဗ္ဗာန်သို့ ပို့ဆောင်ရာ၌

အိဗ္ဗာ

နိဗ္ဗာန်သို့ ပို့ဆောင်ရာ၌ နိဗ္ဗာန်သို့ ပို့ဆောင်ရာ၌
 နိဗ္ဗာန်သို့ ပို့ဆောင်ရာ၌ နိဗ္ဗာန်သို့ ပို့ဆောင်ရာ၌
 နိဗ္ဗာန်သို့ ပို့ဆောင်ရာ၌ နိဗ္ဗာန်သို့ ပို့ဆောင်ရာ၌
 နိဗ္ဗာန်သို့ ပို့ဆောင်ရာ၌ နိဗ္ဗာန်သို့ ပို့ဆောင်ရာ၌

နိဗ္ဗာန်သို့ ပို့ဆောင်ရာ၌ နိဗ္ဗာန်သို့ ပို့ဆောင်ရာ၌
 နိဗ္ဗာန်သို့ ပို့ဆောင်ရာ၌ နိဗ္ဗာန်သို့ ပို့ဆောင်ရာ၌
 နိဗ္ဗာန်သို့ ပို့ဆောင်ရာ၌ နိဗ္ဗာန်သို့ ပို့ဆောင်ရာ၌
 နိဗ္ဗာန်သို့ ပို့ဆောင်ရာ၌ နိဗ္ဗာန်သို့ ပို့ဆောင်ရာ၌

အာဇာနည်

zie နိဗ္ဗာန်

အာဇာနည်

အာဇာနည်အလှူအား နိဗ္ဗာန်သို့ ပို့ဆောင်ရာ၌
 အာဇာနည်အလှူအား နိဗ္ဗာန်သို့ ပို့ဆောင်ရာ၌

හුදු - අපගේ අපගේ අපගේ අපගේ අපගේ අපගේ අපගේ අපගේ අපගේ අපගේ

a අපගේ අපගේ අපගේ අපගේ අපගේ අපගේ අපගේ අපගේ අපගේ අපගේ

b අපගේ අපගේ අපගේ අපගේ අපගේ අපගේ අපගේ අපගේ අපගේ අපගේ

අපගේ අපගේ

අපගේ අපගේ අපගේ අපගේ අපගේ අපගේ අපගේ අපගේ අපගේ අපගේ

අපගේ

අපගේ අපගේ අපගේ අපගේ අපගේ අපගේ අපගේ අපගේ අපගේ අපගේ

අපගේ

අපගේ අපගේ අපගේ අපගේ අපගේ අපගේ අපගේ අපගේ අපගේ අපගේ

en 1917

[illegible]

എന്നു നമുക്കു മനസ്സിലാക്കണം

ហេតុអ្វីបានជាប្រជាជនខ្មែរមិនបានដឹងពីការពិតនេះទេ? តើមានអ្វី
 កំហុសខុសឆ្គងណាមួយដែលបានបង្កឱ្យមានការយល់ច្រឡំដូច្នេះទេ? តើ
 យើងអាចធ្វើដើម្បីកែលម្អស្ថានភាពនេះបានដែរឬទេ? តើយើង
 ត្រូវធ្វើដូចម្តេច? តើយើងត្រូវប្រឹងប្រែងបន្ថែមទៀតដែរឬទេ? តើយើង
 ត្រូវប្រឹងប្រែងបន្ថែមទៀតដែរឬទេ? តើយើងត្រូវប្រឹងប្រែងបន្ថែមទៀតដែរឬទេ?

အိမ်ကုသ

រ៉េអ៊ី = ឃ្យង់, ឃ្យង្កី = ឆាប៉ី, ឈាមឃ្យង្កី
 ឆាប៉ីឃ្យង្កីឃ្យង្កីឃ្យង្កី, ឆាប៉ីឃ្យង្កីឃ្យង្កីឃ្យង្កី
 ឃ្យង្កីឃ្យង្កីឃ្យង្កី, ឆាប៉ីឃ្យង្កីឃ្យង្កីឃ្យង្កី
 ឃ្យង្កីឃ្យង្កីឃ្យង្កី, ឆាប៉ីឃ្យង្កីឃ្យង្កីឃ្យង្កី
 ឃ្យង្កីឃ្យង្កីឃ្យង្កី, ឆាប៉ីឃ្យង្កីឃ្យង្កីឃ្យង្កី

ព្យាបាលជំងឺ

ឈាតព្យាបាលជំងឺព្យាបាលជំងឺព្យាបាលជំងឺ (ជំងឺរាង
 មាត់ព្យាបាល) ព្យាបាលជំងឺព្យាបាលជំងឺព្យាបាលជំងឺព្យាបាលជំងឺ
 ឈាតព្យាបាលជំងឺព្យាបាលជំងឺព្យាបាលជំងឺព្យាបាលជំងឺ
 ព្យាបាលជំងឺព្យាបាលជំងឺព្យាបាលជំងឺព្យាបាលជំងឺ

ព្យាបាលជំងឺព្យាបាលជំងឺព្យាបាលជំងឺព្យាបាលជំងឺព្យាបាលជំងឺ
 ព្យាបាលជំងឺ Gila hormat. ឈាតព្យាបាលជំងឺព្យាបាលជំងឺ
 ព្យាបាលជំងឺព្យាបាលជំងឺព្យាបាលជំងឺព្យាបាលជំងឺព្យាបាលជំងឺ
 ព្យាបាលជំងឺព្យាបាលជំងឺព្យាបាលជំងឺព្យាបាលជំងឺ

a ឈាតព្យាបាលជំងឺព្យាបាលជំងឺព្យាបាលជំងឺ

ព្យាបាលជំងឺ

ព្យាបាលជំងឺព្យាបាលជំងឺព្យាបាលជំងឺព្យាបាលជំងឺព្យាបាលជំងឺ
 ព្យាបាលជំងឺព្យាបាលជំងឺព្យាបាលជំងឺព្យាបាលជំងឺព្យាបាលជំងឺ
 ព្យាបាលជំងឺព្យាបាលជំងឺព្យាបាលជំងឺព្យាបាលជំងឺព្យាបាលជំងឺ
 ព្យាបាលជំងឺព្យាបាលជំងឺព្យាបាលជំងឺព្យាបាលជំងឺ

a ព្យាបាលជំងឺព្យាបាលជំងឺព្យាបាលជំងឺ (= ឈាតព្យាបាល) ឈាតព្យាបាលជំងឺ
 ឈាតព្យាបាលជំងឺព្យាបាលជំងឺព្យាបាលជំងឺព្យាបាលជំងឺ

b ព្យាបាលជំងឺព្យាបាលជំងឺព្យាបាលជំងឺព្យាបាលជំងឺព្យាបាលជំងឺ
 ព្យាបាលជំងឺព្យាបាលជំងឺព្យាបាលជំងឺព្យាបាលជំងឺព្យាបាលជំងឺ

c ឈាតព្យាបាលជំងឺព្យាបាលជំងឺព្យាបាលជំងឺព្យាបាលជំងឺព្យាបាលជំងឺ

Tjitak ke 10 Madoeboso.

Agnes

ആമ?

[illegible][illegible]

ကက ဟာ ?

[illegible]

[illegible][illegible][illegible]

zie 𐤆𐤍𐤁𐤏𐤃

[illegible]

ហិ ឆ្លៈ តា ហិ ឆ្លៈ ក ហៀ

ហិ ឆ្លៈ ហិ ឆ្លៈ តា ហិ ឆ្លៈ ក ហៀ តា ហិ ឆ្លៈ ក ហៀ តា ហិ ឆ្លៈ ក ហៀ
 តា ហិ ឆ្លៈ ក ហៀ តា ហិ ឆ្លៈ ក ហៀ តា ហិ ឆ្លៈ ក ហៀ តា ហិ ឆ្លៈ ក ហៀ
 តា ហិ ឆ្លៈ ក ហៀ តា ហិ ឆ្លៈ ក ហៀ តា ហិ ឆ្លៈ ក ហៀ តា ហិ ឆ្លៈ ក ហៀ
 តា ហិ ឆ្លៈ ក ហៀ តា ហិ ឆ្លៈ ក ហៀ តា ហិ ឆ្លៈ ក ហៀ តា ហិ ឆ្លៈ ក ហៀ

តា ហៀ តា ហៀ

តា ហៀ តា ហៀ តា ហៀ តា ហៀ តា ហៀ តា ហៀ តា ហៀ តា ហៀ តា ហៀ
 តា ហៀ តា ហៀ តា ហៀ តា ហៀ តា ហៀ តា ហៀ តា ហៀ តា ហៀ តា ហៀ
 តា ហៀ តា ហៀ តា ហៀ តា ហៀ តា ហៀ តា ហៀ តា ហៀ តា ហៀ តា ហៀ
 តា ហៀ តា ហៀ តា ហៀ តា ហៀ តា ហៀ តា ហៀ តា ហៀ តា ហៀ តា ហៀ

ហិ ហៀ តា ហៀ

ហិ ហៀ តា ហៀ តា ហៀ តា ហៀ តា ហៀ តា ហៀ តា ហៀ តា ហៀ តា ហៀ
 10 (2) en zie តា ហៀ តា ហៀ

ហៀ តា ហៀ តា ហៀ

ហៀ តា ហៀ តា ហៀ តា ហៀ តា ហៀ តា ហៀ តា ហៀ តា ហៀ តា ហៀ
 តា ហៀ តា ហៀ តា ហៀ តា ហៀ តា ហៀ តា ហៀ តា ហៀ តា ហៀ តា ហៀ
 តា ហៀ តា ហៀ តា ហៀ តា ហៀ តា ហៀ តា ហៀ តា ហៀ តា ហៀ តា ហៀ

a ហៀ តា ហៀ តា ហៀ តា ហៀ តា ហៀ តា ហៀ តា ហៀ តា ហៀ តា ហៀ
 តា ហៀ តា ហៀ តា ហៀ តា ហៀ តា ហៀ តា ហៀ តា ហៀ តា ហៀ តា ហៀ
 តា ហៀ តា ហៀ តា ហៀ តា ហៀ តា ហៀ តា ហៀ តា ហៀ តា ហៀ តា ហៀ

សេចក្តីដឹងតាមការស្នើសុំរបស់លោកអ្នកបានឆ្លើយតបដូចខាងក្រោម៖

លោកអ្នកបានសួរថា តើការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស (HRM) មានប្រសិទ្ធភាពប៉ុណ្ណា? តើមានការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស (HRM) ក្នុងស្ថាប័នរបស់លោកអ្នកដែរឬទេ?

ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស (HRM) មានប្រសិទ្ធភាពខ្ពស់ ព្រោះវាជួយក្នុងការគ្រប់គ្រងធនធានមនុស្សបានប្រសើរជាងការគ្រប់គ្រងដោយដៃគ្រប់គ្រងធនធានមនុស្ស (HRM) ក្នុងស្ថាប័នរបស់លោកអ្នកដែរ។

12 Verh. 76 (6).

၇၈၂၈၃

എ. പി. നമ്പ്യാ

၁။ ဘၤဒိၤကၤဒၤဒိၤဗျၢ် ဘၤကံၤလၢၤ ဘၤဒိၤဒိၤဗျၢ် ၵုၤဒၤကၤဒိၤဒိၤကံၤ
 ဒိၤဗျၢ် ဝိၤဒိၤဒိၤဗျၢ် ၵုၤဒၤကၤဒိၤဒိၤကံၤ
 ၂။ ဘၤဒိၤကၤဒၤဒိၤဗျၢ် ဘၤကံၤလၢၤ ဘၤဒိၤဒိၤဗျၢ် ၵုၤဒၤကၤဒိၤဒိၤကံၤ
 ၃။ ဘၤဒိၤကၤဒၤဒိၤဗျၢ် ဘၤကံၤလၢၤ ဘၤဒိၤဒိၤဗျၢ် ၵုၤဒၤကၤဒိၤဒိၤကံၤ

[illegible]

b តើនិមួយៗ ជំនួញណាមួយ មានប្រសិទ្ធភាពខ្ពស់ ជាងគេ ក្នុង
 ការជួយឱ្យយើង យល់ពី ជំនួញនីមួយៗ តើមានប្រសិទ្ធភាព
 ខ្ពស់បំផុត ឬទេ?

ထိုသို့မျှ ကာလသို့မီလျှော့

၁၈၇၃ ခုနှစ်တွင် ပိဋကတ်အုပ်စုတစ်ခုကို ဖွဲ့စည်းခဲ့သည်။ ထို့နောက် ၁၈၇၄ ခုနှစ်တွင် ပိဋကတ်အုပ်စုတစ်ခုကို ဖွဲ့စည်းခဲ့သည်။ ထို့နောက် ၁၈၇၅ ခုနှစ်တွင် ပိဋကတ်အုပ်စုတစ်ခုကို ဖွဲ့စည်းခဲ့သည်။

০১১ ৯৭

အိမ်၊ ဟိုရိရပ်၊ အိမ်ကပ်၊ အိမ်ရပ်။

သို့ သို့ သို့

zie *manila*

ကလေးကလေး

၅၂၂။ နာမရမည့် အဓိကအားဖြင့် နာမရမည့်။

၇၂၈ ၂ ၇၂၈ ၂

အကယ်၍ ပေါက်ကွဲမှုများ ဖြစ်ပွားလာပါက အကယ်၍ မိမိတို့၏ အသက်အန္တရာယ်ကို
 ကာကွယ်ရန် အသုံးပြုနိုင်သည့် အချိန်ကို အကဲဖြတ်နိုင်ရန် အသုံးပြုနိုင်ပါသည်။

[illegible][illegible]

၇၈၈

ဤစာချုပ်အရ နှစ်ဦးစလုံးသည် အောက်ဖော်ပြပါ အချက်များကို လက်မှတ်ရေးထိုးခဲ့ကြောင်း အတည်ပြုရန် ရည်ရွယ်ချက်ဖြင့် ရေးသားခဲ့ပါသည်။

a នៅក្នុងការបោះឆ្នោតដើម្បីជ្រើសរើសអង្គភាពនេះ គេបានឃើញថាមានការបំបែកខ្លួនជាពីរផ្នែក។

ផ្នែកទីមួយគឺជាអង្គភាពដែលបានបោះឆ្នោតដើម្បីជ្រើសរើសអង្គភាពនេះ គេបានឃើញថាមានការបំបែកខ្លួនជាពីរផ្នែក។

ផ្នែកទីពីរគឺជាអង្គភាពដែលបានបោះឆ្នោតដើម្បីជ្រើសរើសអង្គភាពនេះ គេបានឃើញថាមានការបំបែកខ្លួនជាពីរផ្នែក។

Tjitak ke 11 Madoeboso.

Zie Dj. I. 1917 No. 83.

[illegible][illegible]

၇၂၈၃ ဘာဟာ အရပ်၌ အိမ်အား ဟူ၍ ရာဇဝတ်ရုပ်ရိုး၊ အသေ
 ရာဇဝတ် ဟူ၍ ခုံရုံအား ချီခိုက်ဟောလေ့ရှိသော အိမ်တို့၊ ဟောလေ့ရှိ
 ဟူ၍၊ ဟူ၍ အသေခံရသော အိမ်တို့၊ ချီခိုက်ဟောလေ့ရှိသော အိမ်တို့၊
 အသေခံရသော အိမ်တို့၊ Indj. 12 (24).

zie unzufr.

Buku ini milik
PANJEBAR - SEMANGAT
Dihimpun dari berbagai tempat sedjak
tahun 1960 oleh IMAM SUPARDI

